

(កស្មកាចនៃណាប៊ី) និង (សញ្ញារបស់ណាប៊ី)	(دلایل النبوة) و (أعلام النبوة)
គម្ពីរអាល់គូរអាលូលការីម	القرآن الكريم
យ៉ះយ៉ាកូនប្រុស អ៊ីកសាំ បាននិយាយថា៖ សម្រាប់ម៉ាក់មូន ជាប្រមុខនៃប្រជាជាតិឥស្លាម នៅពេលនោះ មានប្រជុំក្រុមប្រឹក្សាមួយដែលមានន័យថា វេទិកា ការជជែកដេញដោល ហើយនៅពេលនោះ បុរសជនជាតិយ៉ាហ្សីទីម្នាក់ ដែលមានរូបរាងស្អាត និងស្លៀកពាក់ល្អ បានចូលរួមក្នុងការជជែកដេញដោលក្នុងបង្វង់មនុស្ស។ គាត់បាននិយាយថា៖ គាត់បាននិយាយដោយប្រយោគល្អ។ គាត់ (យ៉ះយ៉ា) បាននិយាយថា៖ នៅពេលដែលក្រុមប្រឹក្សាចប់ អាល់ម៉ាក់មូនបានហៅបុរសមក ហើយនិយាយទៅកាន់គាត់ថា៖ តើអ្នកជាជនជាតិអ៊ីស្រាអែលមែនទេ? - មានន័យថា ជនជាតិយ៉ាហ្សីទី - បុរសនោះឆ្លើយថា៖ បាទ។ ម៉ាក់មូនបាននិយាយទៅកាន់បុរសនោះថា៖ ចូរទទួលយកសាសនាអ៊ីស្លាមចុះយើងនឹងអោយគ្រប់យ៉ាងដល់អ្នក។ ម៉ាក់មូនសន្យាថាគាត់នឹងល្អប្រសិនបើគាត់ទទួលយកសាសនាអ៊ីស្លាម។ ជនជាតិយ៉ាហ្សីទីបានឆ្លើយយ៉ាងខ្លីថា៖ ទេ សាសនារបស់ខ្ញុំ និងសាសនារបស់បុព្វបុរសរបស់ខ្ញុំគឺជាអ្វីដែលខ្ញុំជ្រើសរើស បន្ទាប់មកបុរសបានដើរចេញទៅបាត់។ គាត់ (យ៉ះយ៉ា) បាននិយាយថា៖ មួយឆ្នាំក្រោយមក ជនជាតិយ៉ាហ្សីទីបានមកដល់យើងម្តងទៀតក្នុងនាមជាអ្នកអ៊ីស្លាម។ គាត់ (យ៉ាហ្សា) បាននិយាយថា៖ គាត់និយាយពីហ្វីកុមអ៊ីស្លាម និងហាឌីស ហើយគាត់និយាយបានល្អណាស់។នៅពេលក្រុមប្រឹក្សាត្រូវបានរំសាយគ្នា។ ពេលនោះ អាល់ម៉ាក់មូនបានហៅបុរសនោះហើយនិយាយថា៖ តើអ្នកជាជនជាតិយ៉ាហ្សីទីដែលយើងបាននិយាយជាមួយមុនមែនទេ?	قال يحيى بن أكثم: كان للمأمون وهو أمير إذ ذاك مجلس نظر – أي مجلس مناظرات – فدخل في جملة الناس رجل يهودي حسن الثوب حسن الوجه طيب الريح. قال: فتكلم فأحسن العبارة. قال: فلما انفض المجلس دعاه المأمون فقال له: اسرائيلي انت – يعني يهودي-؟. قال: نعم. قال: له أسلم حتى أفعل بك وأصنع لك، ووعدته المأمون خيرا إن أسلم. فقال اليهودي: بل ديني ودين آبائي. ثم انصرف. قال: فلما كان بعد سنة جاءنا اليهودي مسلما. قال: فتكلم في الفقه والحديث فأحسن الكلام فلما انفض المجلس. دعاه المأمون وقال: له ألسنت صاحبنا بالأمس؟

បុរសនោះឆ្លើយថា បាទ។

គាត់ (ម៉ាកមូន) បានសួរថា៖ តើអ្វីបណ្តាលឱ្យអ្នកប្តូរទៅសាសនាគីស្តាម?

បុរសនោះឆ្លើយថា ចូរស្តាប់ ហើយពោលពាក្យថា អល់ឡោះ (អល់ឡោះដ៏អស្ចារ្យ) ខ្ញុំបានចាកចេញពីក្រុមប្រឹក្សារបស់អ្នកនៅថ្ងៃនោះ។ ជាមួយនឹងគោលបំណងដើម្បីសាកល្បងភាពត្រឹមត្រូវនៃសាសនាទាំងនេះ ហើយខ្ញុំពុំកែសរសេរដោយដៃ - មានន័យថាខ្ញុំសរសេរបានល្អ។ ដូច្នេះបានសរសេរ តេវីត សមត្ថភាពសរសេរដោយដៃដ៏ស្រស់ស្អាត ដូច្នេះខ្ញុំបានធ្វើ ហើយខ្ញុំបានចម្លងចំនួន ៣ ច្បាប់។ ខ្ញុំបានបង្កើន និងកាត់បន្ថយខ្លឹមសារនៅទីនោះដោយចេតនាហើយខ្ញុំបញ្ជូនទៅក្នុងសាលាប្រជុំដែលជាព្រះវិហាររបស់សាសន៍យ៉ាហ្វិទីហើយបន្ទាប់មកពួកគេបានទិញវាពីខ្ញុំ។ (បទគម្ពីរដែលខ្ញុំបានចម្លង) ដោយពួកគេគ្មានបានអានឬពិនិត្យមើលពីភាពត្រឹមត្រូវឡើយ។

បន្ទាប់មក ខ្ញុំបានសរសេរ អាល់អ៊ីងយីល ហើយបានចម្លងចំនួន ៣ ច្បាប់ ខ្ញុំបានបន្ថែម និងបន្ថយនូវ ខ្លឹមសារដែលមាននៅក្នុងវាដោយចេតនា ហើយបានបង្ហាញវាដល់សាសនាចក្រនៃព្រះគ្រីស្ទ។

បន្ទាប់មកពួកគេបានទិញពីខ្ញុំ (កំណែនៃព្រះគម្ពីរដែលខ្ញុំបានចម្លង) ដោយពួកគេគ្មានបានអានឬពិនិត្យមើលពីភាពត្រឹមត្រូវឡើយ។

បន្ទាប់មកខ្ញុំបានសរសេរ គម្ពីរគូរអាន ហើយបានចម្លងចំនួន ៣ ច្បាប់ បន្ទាប់មកខ្ញុំបានបង្ហាញទៅកាន់អ៊ីស្លាម។ ពួកគេបាននិយាយថា៖ «យើងនឹងមិនទទួលយកទេរហូតដល់យើងបានអាននិងបានពិនិត្យវាសិន។ ដើម្បីកំណត់ថាមិនមាន ការបន្ថែម ឬការបំបាត់នូវភាពដើមរបស់វាសិន។» ដូច្នេះនៅពេលដែលពួកគេអាន និងពិនិត្យចប់ពួកគេបានដុតវាភ្លាមៗ។ ពួកគេស្ទើរតែសម្លាប់ខ្ញុំ ដូច្នេះខ្ញុំទទួលស្គាល់ភ្លាមៗថា គម្ពីរអាល់គូរអាន គឺជាសៀវភៅដែលរក្សាដោយអល់ឡោះហើយនេះជាហេតុផលដែលខ្ញុំទទួលយកសាសនាគីស្តាម។

قال: بلى.

قال: فما سبب إسلامك.

قال اليهودي: اسمع وقل الله اكبر، انصرفت من مجلسك في ذلك اليوم فأحببت ان امتحن هذه الاديان وأنا احسن الخط - يعني اجيد الكتابة- فعمدت إلى التوراة فكتبت ثلاث نسخ فردت فيها ونقصت منها وادخلتها الكنيسة فاشتريت مني ولم يكلفوا انفسهم أن يقرؤوها أو يراجعوها ثم عمدت إلى الإنجيل فكتبت ثلاث نسخ فردت فيها وانقصت منها وادخلتها البيعة -معابد اليهود- فاشتريت مني ولم يقرؤوها أو يراجعوها ثم عمدت إلى القرآن فكتبت ثلاث نسخ وأدخلتها إلى الوراقين قالوا لا نقبلها حتى نقرأها ونراجعها فاكشفوا أخطاءها واكتشفوا الزيادة والنقصان فقاموا واحرقوها وكادوا يقتلونني فعلمت أن هذا كتاب محفوظ من الله فكان هذا سبب إسلامي